



# អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ ACLEDA Training Center Ltd.

## ការិយាល័យកណ្តាល

លេខ : អក្រស ២៣១៦ /១៤

### អគ្គនាយក អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ

#### តោរច្បួន

- តំណាងសមាជិក សមាជិកក្រុមគ្រូបង្វឹកបង្វែរនៃនាយកដ្ឋាន ទីផ្សារ ឥណទាន អភិវឌ្ឍន៍ផលិតផល ប្រតិបត្តិការ ហិរញ្ញប្បទានពាណិជ្ជកម្ម បច្ចេកវិទ្យា ព័ត៌មាន ការិយាល័យធនាគារមនុស្ស ការិយាល័យវិទ្យាសាស្ត្រ ការិយាល័យនីតិកម្ម ការិយាល័យលេខាធិការក្រុមហ៊ុនការិយាល័យប្រតិបត្តិ ការិយាល័យរដ្ឋបាល ការិយាល័យវិភាគសេដ្ឋកិច្ច និងអត្រាប្តូររូបិយប័ណ្ណ ការិយាល័យ រតន-ពាណិជ្ជកម្ម និងក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី
- នាយិកា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាទួលគោក

**កម្មវត្ថុ :** ស្តីពីវគ្គបង្វឹកបង្វែរកម្មករនិយោជិតថ្មីសម្រាប់ មុខតំណែង « បុគ្គលិកផ្នែកអភិវឌ្ឍន៍ផ្នែកទំនាក់ទំនងបុគ្គលិកផ្នែកអភិវឌ្ឍន៍វិទ្យាសាស្ត្រ បេឡាធិការ និងភ្នាក់ងារឥណទាន »

- យោង :**
- សេចក្តីសម្រេចលេខ : អក្រស ០៩៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលការណ៍ប្រតិបត្តិ ហ្វឹកហ្វឺន និងអភិវឌ្ឍន៍ធនធានមនុស្ស ។
  - អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងការគាំទ្រ លើសេវាហ្វឹកហ្វឺនផ្ទៃក្នុងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងការធ្វើវិសោធនកម្ម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។
  - សេចក្តីសម្រេចលេខ : អក្រស ២៨៤៧/១៣ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីហ្វឹកហ្វឺនកម្មករនិយោជិតថ្មី របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  - លិខិតលេខ : កធម ២៩១៨/១៤ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ស្តីពីតម្រូវការរៀបចំបើកវគ្គហ្វឹកហ្វឺនកម្មករនិយោជិត ថ្មី ។

សេចក្តីដូចបានជម្រាបជូនក្នុងកម្មតុំ និងយោងខាងលើ អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ នឹងរៀបចំបើកវគ្គហ្វឹកហ្វឺនកម្មករនិយោជិតថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅអេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ (ខ្នងទី៤ មធ្យមស្ថានស្រីសោយត្រូវ) ដែលមានទីតាំងស្ថិតនៅ អគារលេខ៥០ ផ្លូវលេខ៥១៦ កែង៣៣៥ ភូមិ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អេស៊ីលីដា ត្រេននឹង សេនធីរ សូមអញ្ជើញសមាជិក-សមាជិកក្រុមគ្រូហ្វឹកហ្វឺន នៃនាយកដ្ឋាន ទីផ្សារ ឥណទាន អភិវឌ្ឍន៍ផលិតផល ប្រតិបត្តិការ ហិរញ្ញប្បទានពាណិជ្ជកម្ម បច្ចេកវិទ្យាព័ត៌មាន ការិយាល័យធនធានមនុស្ស ការិយាល័យវិវាទ ការិយាល័យនីតិកម្ម ការិយាល័យលេខាធិការក្រុមហ៊ុន ការិយាល័យប្រតិបត្តិ ការិយាល័យវិភាគសេដ្ឋកិច្ច និងអត្រាប្តូររូបិយប័ណ្ណ ការិយាល័យរដ្ឋបាល ការិយាល័យធន ពាណិជ្ជកម្ម ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី និងសាខាទូលគោកដើម្បីចូលរួម ដឹកនាំមេរៀនតាមកម្មវិធីដូចបានជូនភ្ជាប់មកជាមួយ។

អាស្រ័យហេតុនេះ សូមតំណាងសមាជិក-សមាជិកក្រុមគ្រូហ្វឹកហ្វឺននៃនាយកដ្ឋាន ការិយាល័យ សាខា និងក្រុមហ៊ុន ខាងលើមេត្តាចាត់ចែង ឲ្យក្រុមគ្រូហ្វឹកហ្វឺនរៀបចំ ឯកសារមេរៀនផ្នែកក្រុមហ៊ុនខាងក្នុង ដើម្បីរៀបចំថតចម្លង ឯកសារឲ្យ បានទាន់ពេល ។

ដោយក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤  
**ជ, អគ្គនាយក**  
**នាយកការិយាល័យសិក្សា និងកិច្ចការទិស្សិត**

**ជូនភ្ជាប់មកជាមួយ :**

- កាលវិភាគហ្វឹកហ្វឺន

**ចម្លងជូន :**

- ទីប្រឹក្សាអេស៊ីលីដា ត្រេននឹង សេនធីរ
- នាយកប្រតិបត្តិទីផ្សារ
- នាយកប្រតិបត្តិឥណទាន
- នាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល
- នាយកប្រតិបត្តិប្រតិបត្តិការ
- នាយកប្រតិបត្តិហិរញ្ញប្បទានពាណិជ្ជកម្ម
- នាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន
- នាយកការិយាល័យទំនាក់ទំនងអតិថិជន
- នាយកការិយាល័យគ្រប់គ្រងប័ណ្ណអេឡិចត្រូនិក

« មេម៉ៅជូនប្រាប់ដល់ទីមាត »

- ឯកសារ - កាលប្បវត្តិ

This is an electronic letter sent by Sovanne Tourt



# កាលវិភាគហ្វឹកហ្វឺនកម្មករនិយោជិតថ្មី

## មុនតំលែរាង : ភ្នាក់ងារវេជ្ជសាស្ត្រ

ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូហ្វឹកហ្វឺន
ថ្ងៃទី១ ២ ០៣/១១/១៤	07:30 - 08:00	00h30	ប្រកាសបើកកម្មវិធីហ្វឹកហ្វឺន	ប្រសាសន៍របស់អនុប្រធាននាយកប្រតិបត្តិ និងជា គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
	08:00 - 09:25	01h25	ការអភិវឌ្ឍជំនាញក្នុងការសិក្សា	អ្នកស្រី ហ៊ុន ស៊ី
	09:25 - 09:35	00h10	<b>សម្រាក</b>	
	09:35 - 11:00	01h25	សីលធម៌វិជ្ជាជីវៈ	លោក ម៉ែន សុផល
	11:00 - 12:00	01h00	ប្រវត្តិ អេស៊ីលីដា	អ្នកស្រី ជា ច័ន្ទលក្ខិណា
	<b>សម្រាកថ្ងៃត្រង់</b>			
	13:00 - 14:00	01h00	ឆន្ទៈ កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី	អ្នកស្រី សេក ភាវ៉ែន
	14:00 - 15:00	01h00	ជំនាញក្នុងការប្រាស្រ័យទាក់ទង	លោក យាម សុភត្រា
	15:00 - 15:10	00h10	<b>សម្រាក</b>	
15:10 - 16:30	01h20	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស	
ថ្ងៃទី២ ៣ ០៤/១១/១៤	07:30 - 08:30	01h00	អាទិកំបាំងវិជ្ជាជីវៈ	ការិយាល័យលេខាធិការក្រុមហ៊ុន
	08:30 - 10:00	01h30	អត្ថបទការងារ និងកិច្ចសន្យាការងារ	ការិយាល័យនីតិកម្ម
	10:00 - 10:10	00h10	<b>សម្រាក</b>	
	10:10 - 12:00	01h50	ការធ្វើបណ្តឹង និងដោះស្រាយបញ្ហា	ការិយាល័យវិវាទ
	<b>សម្រាកថ្ងៃត្រង់</b>			
	13:00 - 14:30	01h30	គោលការណ៍ និងនីតិវិធីនៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ សម្រាប់ផ្សារហ៊ុន អេ អេស អេ ភីអិលស៊ី	អេស៊ីលីដាស៊ីយូរីធី
	14:30 - 14:40	00h10	<b>សម្រាក</b>	
	14:40 - 15:30	00h50	មូលដ្ឋានគ្រឹះ ស្តីអំពីមេរោគអេដស៍ និងជំងឺអេដស៍	ការិយាល័យធនធានមនុស្ស
15:30 - 16:30	01h00	គោលការណ៍ប្រតិបត្តិស្តីពី មរណសង្គ្រោះ	ការិយាល័យរដ្ឋបាល	
ថ្ងៃទី៣ ៤ ១១/១១/១៤	07:30 - 09:50	02h20	ផលិតផល និងសេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល
	09:50 - 10:00	00h10	<b>សម្រាក</b>	
	10:00 - 12:00	02h00	គោលការណ៍ប្រតិបត្តិ ស្តីពីការបម្រើ អតិថិជន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	ការិយាល័យទំនាក់ទំនងអតិថិជន
	<b>សម្រាកថ្ងៃត្រង់</b>			
	13:00 - 14:00	01h00	កំហុស និងការដាក់ទោសវិន័យ	ការិយាល័យធនធានមនុស្ស
	14:00 - 14:10	00h10	<b>សម្រាក</b>	
	14:10 - 15:10	01h00	តួនាទី និងភារកិច្ចកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស
	15:10 - 16:30	01h20	គោលការណ៍បរិស្ថានសង្គមហានិភ័យបរិស្ថាន នៃស្ថាប័នធនាគារ	នាយកដ្ឋានឥណទាន

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្រៀន
ថ្ងៃទី៤ ៧ ១២/១១/១៤	07 : 30 - 09 : 50	02h20	គោលការណ៍ និងនីតិវិធីប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម	ការិយាល័យប្រតិបត្តិ
	09 : 50 - 10 : 00	00h10	<b>សម្រាក</b>	
	10 : 00 - 11 : 00	01h00	របៀបមើលក្រដាសប្រាក់ក្លែងក្លាយ	នាយកដ្ឋានប្រតិបត្តិការ
	11 : 00 - 12 : 00	01h00	ចំណេះដឹងទូទៅស្តីពីសេវាធនាគារអេឡិចត្រូនិចរបស់ធនាគារអេស៊ីប៊ីដា	នាយកដ្ឋានទីផ្សារ
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 14 : 00	01h00	ចំណេះដឹងទូទៅស្តីពីសេវាធនាគារអេឡិចត្រូនិចរបស់ធនាគារអេស៊ីប៊ីដា	នាយកដ្ឋានទីផ្សារ
	14 : 00 - 14 : 10	00h10	<b>សម្រាក</b>	
	14 : 10 - 15 : 30	01h20	ចំណេះដឹងអំពីការដាក់ប្រាក់គោត	ការិយាល័យនីតិកម្ម
15 : 30 - 16 : 30	01h00	លម្អិតការងាររបស់ភ្នាក់ងារឥណទាន	នាយកដ្ឋានឥណទាន	
ថ្ងៃទី៥ ៨ ១៣/១១/១៤	07 : 30 - 10 : 30	03h00	Trade Finance Concept	នាយកដ្ឋាន ហិរញ្ញប្បទានពាណិជ្ជកម្ម
	10 : 30 - 10 : 40	00h10	<b>សម្រាក</b>	
	10 : 40 - 12 : 00	01h20	គោលការណ៍ឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 15 : 00	02h00	គោលការណ៍ឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន
	15 : 00 - 15 : 10	00h10	<b>សម្រាក</b>	
15 : 10 - 16 : 30	01h20	គោលការណ៍ឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន	
ថ្ងៃទី៦ ៩ ១៤/១១/១៤	07 : 30 - 10 : 50	03h20	នីតិវិធី និងទម្រង់គំរូឥណទានខ្នាតតូចបំផុត និងខ្នាតតូច	នាយកដ្ឋានឥណទាន
	10 : 50 - 11 : 00	00h10	<b>សម្រាក</b>	
	11 : 00 - 12 : 00	01h00	គោលការណ៍ឥណទានខ្នាតមធ្យម	នាយកដ្ឋានឥណទាន
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 14 : 50	01h50	គោលការណ៍ឥណទានខ្នាតមធ្យម	នាយកដ្ឋានឥណទាន
	14 : 50 - 15 : 00	00h10	<b>សម្រាក</b>	
15 : 00 - 16 : 30	01h30	គោលការណ៍ឥណទានខ្នាតមធ្យម	នាយកដ្ឋានឥណទាន	
ថ្ងៃទី៧ ១០ ១៥/១១/១៤	07 : 30 - 10 : 50	03h20	នីតិវិធី និងទម្រង់គំរូឥណទានខ្នាតមធ្យម	នាយកដ្ឋានឥណទាន
	10 : 50 - 11 : 00	00h10	<b>សម្រាក</b>	
	11 : 00 - 12 : 00	01h00	ការបណ្តុះវិនិយោគឥណទាន	នាយកដ្ឋានឥណទាន
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 13 : 30	00h30	ការបណ្តុះវិនិយោគឥណទាន	នាយកដ្ឋានឥណទាន
	13 : 30 - 15 : 20	01h50	លំដាប់លំដោយនៃការងាររបស់ភ្នាក់ងារឥណទាន	នាយកដ្ឋានឥណទាន
	15 : 20 - 15 : 30	00h10	<b>សម្រាក</b>	
	15 : 30 - 16 : 30	01h00	ផលិតភាពការងាររបស់ភ្នាក់ងារឥណទាន	នាយកដ្ឋាន ឥណទាន

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងបង្រៀន	គ្រូបង្រៀន
ថ្ងៃទី៨ ៧ ១៨/១១/១៤	07:30 - 08:00	00h30	ផលិតភាពការងាររបស់ភ្នាក់ងារឥណទាន	នាយកដ្ឋានឥណទាន
	08:00 - 10:50	02h50	ការវាយតម្លៃប្រាក់កម្ចី	
	10:50 - 11:00	00h10	<b>សម្រាក</b>	
	11:00 - 12:00	01h00	ការវាយតម្លៃទ្រព្យដាក់ធានា	នាយកដ្ឋានឥណទាន
	<b>សម្រាកថ្ងៃត្រង់</b>			
	13:00 - 14:00	01h00	ការវាយតម្លៃទ្រព្យដាក់ធានា	នាយកដ្ឋានឥណទាន
	14:00 - 14:10	00h10	<b>សម្រាក</b>	
	14:10 - 15:10	01h00	គោលការណ៍ការពារអតិថិជន	នាយកដ្ឋានឥណទាន
15:10 - 16:30	01h20	ការត្រៀមចុះអនុវត្តការងារជាក់ស្តែង	សាខាទួលគោក	
ថ្ងៃទី៩ ៨ ១៩/១១/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
	<b>សម្រាកថ្ងៃត្រង់</b>			
ថ្ងៃទី១០ ៩ ២០/១១/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
	<b>សម្រាកថ្ងៃត្រង់</b>			
ថ្ងៃទី១១ ១០ ២១/១១/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
	<b>សម្រាកថ្ងៃត្រង់</b>			
ថ្ងៃទី១២ ១១ ២២/១១/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
	<b>សម្រាកថ្ងៃត្រង់</b>			
ថ្ងៃទី១៣ ១២ ២៣/១១/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
	<b>សម្រាកថ្ងៃត្រង់</b>			
ថ្ងៃទី១៤ ១៣ ២៤/១១/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
	<b>សម្រាកថ្ងៃត្រង់</b>			
ថ្ងៃទី១៥ ១៤ ២៥/១១/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
	<b>សម្រាកថ្ងៃត្រង់</b>			

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្វឹកបង្វែង	
ថ្ងៃទី១៥ ២៧/១១/១៤	07 : 30 -09 : 30	02h00	របាយការណ៍ស្តីពីការចុះអនុវត្តការងារជាក់ស្តែង	សាខាទទួលគោក	
	09 : 30 -09 : 45	00h15	សម្រាក		
	09 : 45 -12 : 00	02h15	ហានិភ័យឥណទាន	នាយកដ្ឋានឥណទាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13 : 00 - 15 : 15	02h15	យុទ្ធសាស្ត្រដោះស្រាយឥណទានមានបញ្ហា	នាយកដ្ឋានឥណទាន	
	15 : 15 - 15 : 30	00h15	សម្រាក		
	15 : 30 - 16 : 30	01h00	កម្មវិធីបិទឆក្ក និងប្រកាសលទ្ធផល	អេស៊ីលីដា ក្រុមនឹង សេនធីវ	

ត្រួតពិនិត្យដោយ  
ប្រធានផ្នែកគ្រូបង្វឹកបង្វែងខាងក្នុង



គឹម សុំសិ

ភ្នំពេញ, ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤

រៀបចំដោយ



គឹម សុំសិ



# កាលវិភាគហ្វឹកហ្វឺនកម្មករនិយោជិតថ្មី

## មុនតំលែង : បេឡាទិការ

ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូហ្វឹកហ្វឺន
ថ្ងៃទី១ ច ០៣/១១/១៤	07:30 - 08:00	00h30	ប្រកាសបើកកម្មវិធីហ្វឹកហ្វឺន	ប្រសាសន៍របស់អនុប្រធាននាយកប្រតិបត្តិ និងជា គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
	08:00 - 09:25	01h25	ការអភិវឌ្ឍជំនាញក្នុងការសិក្សា	អ្នកស្រី ហ៊ូ រស្មី
	09:25 - 09:35	00h10	សម្រាក	
	09:35 - 11:00	01h25	សីលធម៌វិជ្ជាជីវៈ	លោក ម៉ែន សុផល
	11:00 - 12:00	01h00	ប្រវត្តិ អេស៊ីលីដា	អ្នកស្រី ជា ច័ន្ទលក្ខិណា
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	ឆន្ទៈ កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី	អ្នកស្រី សេក ភារ៉េន
	14:00 - 15:00	01h00	ជំនាញក្នុងការប្រាស្រ័យទាក់ទង	លោក យាម សុភត្រា
	15:00 - 15:10	00h10	សម្រាក	
15:10 - 16:30	01h20	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស	
ថ្ងៃទី២ អ ០៤/១១/១៤	07:30 - 08:30	01h00	អាថ៌កំបាំងវិជ្ជាជីវៈ	ការិយាល័យលេខាធិការក្រុមហ៊ុន
	08:30 - 10:00	01h30	អត្ថបទការងារ និងកិច្ចសន្យាការងារ	ការិយាល័យនីតិកម្ម
	10:00 - 10:10	00h10	សម្រាក	
	10:10 - 12:00	01h50	ការធ្វើបណ្តឹង និងដោះស្រាយបញ្ហា	ការិយាល័យវិវាទ
	សម្រាកថ្ងៃត្រង់			
	13:00 - 14:30	01h30	គោលការណ៍ និងនីតិវិធីនៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ សម្រាប់ផ្សារហ៊ុន អេ អេស អេ ភីអិលស៊ី	អេស៊ីលីដាស៊ីឃ្យូរីធី
	14:30 - 14:40	00h10	សម្រាក	
14:40 - 15:30	00h50	មូលដ្ឋានគ្រឹះ ស្តីអំពីមេរោគអេដស៍ និងជំងឺអេដស៍	ការិយាល័យធនធានមនុស្ស	
15:30 - 16:30	01h00	គោលការណ៍ប្រតិបត្តិស្តីពី មរណសង្គ្រោះ	ការិយាល័យរដ្ឋបាល	
ថ្ងៃទី៣ អ ១១/១១/១៤	07:30 - 09:50	02h20	ផលិតផល និងសេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល
	09:50 - 10:00	00h10	សម្រាក	
	10:00 - 12:00	02h00	គោលការណ៍ប្រតិបត្តិ ស្តីពីការបម្រើ អតិថិជន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	ការិយាល័យទំនាក់ទំនងអតិថិជន
	សម្រាកថ្ងៃត្រង់			
	13:00 - 14:00	01h00	កំហុស និងការដាក់ទោសវិន័យ	ការិយាល័យធនធានមនុស្ស
	14:00 - 14:10	00h10	សម្រាក	
	14:10 - 15:10	01h00	តួនាទី និងភារកិច្ចកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស
	15:10 - 16:30	01h20	គោលការណ៍បរិស្ថានសង្គមហានិភ័យបរិស្ថាន នៃស្ថាប័នធនាគារ	នាយកដ្ឋានឥណទាន

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្វឹកបង្វឹន	
ថ្ងៃទី៤ ៧ ១២/១១/១៩	07:30 - 09:50	02h20	Basic Concepts of Foreign Cheques and Travelers Cheques	នាយកដ្ឋានហិរញ្ញប្បទានពាណិជ្ជកម្ម	
	09:50 - 10:00	00h10	<b>សម្រាក</b>		
	10:00 - 11:00	01h00	ការបណ្តុះវិន័យឥណទាន	នាយកដ្ឋានឥណទាន	
	11:00 - 12:00	01h00	ចំណេះដឹងទូទៅស្តីពីសេវាធនាគារអេឡិចត្រូនិចរបស់ធនាគារអេស៊ីប៊ីដា	នាយកដ្ឋានទីផ្សារ	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 14:00	01h00	ចំណេះដឹងទូទៅស្តីពីសេវាធនាគារអេឡិចត្រូនិចរបស់ធនាគារអេស៊ីប៊ីដា	នាយកដ្ឋានទីផ្សារ	
	14:00 - 14:10	00h10	<b>សម្រាក</b>		
	14:10 - 15:20	01h10	ការទំនាក់ទំនងលើការផ្តល់សេវាកម្ម Front Line Office	នាយកដ្ឋានប្រតិបត្តិការ	
	15:20 - 16:30	01h10	ការអនុវត្តការងារប្រចាំថ្ងៃ		
ថ្ងៃទី៥ ៨ ១៣/១១/១៩	07:30 - 09:30	02h00	គោលការណ៍ស្តីពីការទទួលប្រាក់បញ្ញើ	នាយកដ្ឋានប្រតិបត្តិការ	
	09:30 - 09:40	00h10	<b>សម្រាក</b>		
	09:40 - 10:40	01h00	គោលការណ៍ស្តីពីការទទួលប្រាក់បញ្ញើ		
	10:40 - 11:20	00h40	ការរៀបចំសណ្តាប់ធ្នាប់ការងារ	នាយកដ្ឋានប្រតិបត្តិការ	
	11:20 - 12:00	00h40	លំហូរការងារលម្អិត		
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 14:00	01h00	លំហូរការងារលម្អិត	នាយកដ្ឋានប្រតិបត្តិការ	
	14:00 - 14:10	00h10	<b>សម្រាក</b>		
	14:10 - 15:20	01h10	ការថែរក្សាសាច់ប្រាក់បេឡាធិការ	នាយកដ្ឋានប្រតិបត្តិការ	
15:20 - 16:30	01h10	ការប្រើប្រាស់ទម្រង់គំរូ ឬរបាយការណ៍ប្រចាំថ្ងៃ			
ថ្ងៃទី៦ ៩ ១៤/១១/១៩	07:30 - 09:20	01h50	ការបិទបញ្ជីចុងថ្ងៃ	នាយកដ្ឋានប្រតិបត្តិការ	
	09:20 - 09:30	00h10	<b>សម្រាក</b>		
	09:30 - 12:00	02h30	របៀបមើលក្រដាសប្រាក់ក្លែងក្លាយ	នាយកដ្ឋានប្រតិបត្តិការ	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 14:10	01h10	របៀបមើលក្រដាសប្រាក់ក្លែងក្លាយ	នាយកដ្ឋានប្រតិបត្តិការ	
	14:10 - 14:20	00h10	<b>សម្រាក</b>		
	14:20 - 16:30	02h10	ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់គំរូហត្ថលេខា ឬស្នាមមេដៃអតិថិជន	នាយកដ្ឋានប្រតិបត្តិការ	



ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្វឹកបង្វឹន	
ថ្ងៃទី៧ ២៩/១១/១៤	07:30 - 09:20	01h50	សិក្សា និងអនុវត្តផ្ទាល់ជាមួយប្រព័ន្ធ T24 Web Brower	នាយកដ្ឋានប្រតិបត្តិការ	
	09:20 - 09:30	00h10	<b>សម្រាក</b>		
	09:30 - 12:00	02h30	សិក្សា និងអនុវត្តផ្ទាល់ជាមួយប្រព័ន្ធ T24 Web Brower	នាយកដ្ឋានប្រតិបត្តិការ	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 14:30	01h30	សិក្សា និងអនុវត្តផ្ទាល់ជាមួយប្រព័ន្ធ T24 Web Brower	នាយកដ្ឋានប្រតិបត្តិការ	
	14:30 - 14:40	00h10	<b>សម្រាក</b>		
	14:40 - 15:10	00h30	សិក្សា និងអនុវត្តផ្ទាល់ជាមួយប្រព័ន្ធ Multi Click Saving	នាយកដ្ឋានប្រតិបត្តិការ	
15:10 - 16:30	01h20	ការសាកល្បងសមត្ថភាព ( Testing )			
ថ្ងៃទី៨ ៣០/១១/១៤	07:30 - 08:30	01h00	សេវាកម្មផ្ទេរប្រាក់	នាយកដ្ឋានប្រតិបត្តិការ	
	08:30 - 09:30	01h00	សេវាផ្ទេរប្រាក់ក្នុងប្រទេស ( Local Transfer )		
	09:30 - 09:40	00h10	<b>សម្រាក</b>		
	09:40 - 11:10	01h30	សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ ( SWIFT )	នាយកដ្ឋានប្រតិបត្តិការ	
	11:10 - 12:00	00h50	សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ ( Western Union )		
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 13:50	00h50	សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ ( Western Union )	នាយកដ្ឋានប្រតិបត្តិការ	
	13:50 - 14:00	00h10	<b>សម្រាក</b>		
	14:00 - 15:00	01h00	អត្រាប្តូររូបិយប័ណ្ណរបស់ធនាគារអេស៊ីលីដា	ការិយាល័យវិភាគសេដ្ឋកិច្ច និងអត្រាប្តូររូបិយប័ណ្ណ	
15:00 - 16:30	01h30	ប្រតិបត្តិការទិញ-លក់រូបិយប័ណ្ណ	ការិយាល័យយុទ្ធសាស្ត្រពាណិជ្ជកម្ម		
ថ្ងៃទី៩ ០១/១២/១៤	07:30 - 10:00	02h30	គោលការណ៍ និងនីតិវិធីប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានអេស៊ីលីដា	ការិយាល័យប្រតិបត្តិ	
	10:00 - 10:40	00h40	<b>សម្រាក ( សម្រាប់សិស្សធ្វើបំណើ )</b>		
	10:40 - 12:00	01h20	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី	
	<b>សម្រាកថ្ងៃត្រង់</b>				
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី		
ថ្ងៃទី១០ ០២/១២/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី	
	<b>សម្រាកថ្ងៃត្រង់</b>				
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី		
ថ្ងៃទី១១ ០៣/១២/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី	
	<b>សម្រាកថ្ងៃត្រង់</b>				
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី		
ថ្ងៃទី១២ ០៤/១២/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី	
	<b>សម្រាកថ្ងៃត្រង់</b>				
13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែង	សមាជិកគណៈ អេស៊ីលីដា ភីអិលស៊ី		

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូបង្រៀន
ថ្ងៃទី៣ ៨ ២៥/១១/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
	<b>សម្រាកថ្ងៃត្រង់</b>			
	13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី៤ ៧ ២៦/១១/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
	<b>សម្រាកថ្ងៃត្រង់</b>			
	13:00 - 16:30	03h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី៥ ៨ ២៧/១១/១៤	07:30 - 12:00	04h30	ការអនុវត្តការងារជាក់ស្តែង	សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី
	<b>សម្រាកថ្ងៃត្រង់</b>			
	13:00 - 14:30	01h30	អនុសាសន៍លើការអនុវត្តការងារបេឡាធិការ	នាយកដ្ឋានប្រតិបត្តិការ
	14:30 - 14:40	00h10	<b>សម្រាក</b>	
	14:40 - 15:30	00h50	អនុសាសន៍លើការអនុវត្តការងារបេឡាធិការ	នាយកដ្ឋានប្រតិបត្តិការ
	15:30 - 16:30	01h00	<b>កម្មវិធីបិទថ្ងៃ និងប្រកាសសង្ខេប</b>	អេស៊ីលីដា ក្រុមនឹង សេនធីរ

ត្រួតពិនិត្យដោយ  
**ប្រធានផ្នែកហ្វឹកហ្វឺនង់ខាងក្នុង**  
  
**គឹម សុពិសី**

ភ្នំពេញ, ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤  
 រៀបចំដោយ  
  
**ជុន ម៉ុងធឿន**



# កាលវិភាគហ្វឹកហ្វឺនកម្មករនិយោជិតថ្មី

មុខតំណែង : បុគ្គលិកផ្នែកអភិវឌ្ឍន៍ផ្នែកទន់

ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងមេរៀន	គ្រូហ្វឹកហ្វឺន	
ថ្ងៃទី១ ២ ០៧/១១/១៤	07:30 - 08:00	00h30	ប្រកាសបើកកម្មវិធីហ្វឹកហ្វឺន	ប្រសាសន៍របស់អនុប្រធាននាយកប្រតិបត្តិ និងជា គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច	
	08:00 - 09:25	01h25	ការអភិវឌ្ឍជំនាញក្នុងការសិក្សា	អ្នកស្រី ហ្វឺ រស្មី	
	09:25 - 09:35	00h10	សម្រាក		
	09:35 - 11:00	01h25	សីលធម៌វិជ្ជាជីវៈ	លោក ម៉ែន សុផល	
	11:00 - 12:00	01h00	ប្រវត្តិ អេស៊ីលីដា	អ្នកស្រី ជា ច័ន្ទលក្ខិណា	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 14:00	01h00	ឆន្ទៈ កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី	អ្នកស្រី សេក ភារ៉េន	
	14:00 - 15:00	01h00	ជំនាញក្នុងការប្រាស្រ័យទាក់ទង	លោក យាម សុភក្រា	
	15:00 - 15:10	00h10	សម្រាក		
15:10 - 16:30	01h20	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	ការិយាល័យ ធនធានមនុស្ស		
ថ្ងៃទី២ ៣ ០៩/១១/១៤	07:30 - 08:30	01h00	អាថ៌កំបាំងវិជ្ជាជីវៈ	ការិយាល័យ លេខាធិការក្រុមហ៊ុន	
	08:30 - 10:00	01h30	អត្ថបទការងារ និងកិច្ចសន្យាការងារ	ការិយាល័យនីតិកម្ម	
	10:00 - 10:10	00h10	សម្រាក		
	10:10 - 12:00	01h50	ការធ្វើបណ្តឹង និងដោះស្រាយបញ្ហា	ការិយាល័យវិវាទ	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 14:30	01h30	គោលការណ៍ និងនីតិវិធីនៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ សម្រាប់ផ្សារហ៊ុន អេ អេស អេ ភីអិលស៊ី	អេស៊ីលីដាស៊ីយូរីធី	
	14:30 - 14:40	00h10	សម្រាក		
	14:40 - 15:30	00h50	មូលដ្ឋានគ្រឹះ ស្តីអំពីមេរោគអេដស៍ និងជំងឺអេដស៍	ការិយាល័យធនធានមនុស្ស	
	15:30 - 16:30	01h00	គោលការណ៍ប្រតិបត្តិស្តីពី មរណសង្គ្រោះ	ការិយាល័យរដ្ឋបាល	
ថ្ងៃទី៣ ៤ ១១/១១/១៤	07:30 - 09:50	02h00	ផលិតផល និងសេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល	
	09:50 - 10:00	00h10	សម្រាក		
	10:00 - 12:00	02h00	គោលការណ៍ប្រតិបត្តិ ស្តីពីការបម្រើ អតិថិជន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	ការិយាល័យទំនាក់ទំនងអតិថិជន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 14:00	01h00	កំហុស និងការដាក់ទោសវិន័យ	ការិយាល័យធនធានមនុស្ស	
	14:00 - 14:10	00h10	សម្រាក		
	14:10 - 15:10	01h00	តួនាទី និងភារកិច្ចកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស	
	15:10 - 16:30	01h20	គោលការណ៍បរិស្ថានសង្គមហានិភ័យបរិស្ថាន នៃស្ថាប័នធនាគារ	នាយកដ្ឋានឥណទាន	

ថ្ងៃ	ម៉ោង	រយៈពេល	ចំណុចខ្លឹមសារ	គ្រូបង្វឹកបង្វឹន	
ថ្ងៃទី៤ ៧ ១២/១១/១៩	07:30 - 09:50	02h20	គោលការណ៍ និងនីតិវិធីប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទាន កេរ្តិ៍រកម្ម	ការិយាល័យប្រតិបត្តិ	
	09:50 - 10:00	00h10	<b>សម្រាក</b>		
	10:00 - 11:00	01h00	របៀបមើលក្រដាសប្រាក់ក្លែងក្លាយ	នាយកដ្ឋានប្រតិបត្តិការ	
	11:00 - 12:00	01h00	<b>សម្រាក ( សម្រាប់សិស្សធ្វើបំណើ )</b>		
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 14:10	01h10	លទ្ធិការងាររបស់បុគ្គលិកផ្នែកបច្ចេកវិជ្ជាព័ត៌មាន	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	14:10 - 14:20	00h10	<b>សម្រាក</b>		
	14:20 - 15:50	01h30	ការគ្រប់គ្រង ដោះស្រាយ Issue	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
15:50 - 16:30	00h40	ការទំនាក់ទំនងជាមួយ Users			
ថ្ងៃទី៥ ៨ ១២/១១/១៩	07:30 - 09:30	02h00	គោលការណ៍សន្តិសុខប្រព័ន្ធ	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	09:30 - 09:40	00h10	<b>សម្រាក</b>		
	09:40 - 10:40	01h00	វិធីសាស្ត្រក្នុងការធ្វើផែនការ	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	10:40 - 12:00	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ SQL Server		
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 15:00	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ SQL Server	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	15:00 - 15:10	00h10	<b>សម្រាក</b>		
15:10 - 16:30	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ SQL Server	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន		
ថ្ងៃទី៦ ៩ ១២/១១/១៩	07:30 - 10:30	03h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ SQL Server	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	10:30 - 10:40	00h10	<b>សម្រាក</b>		
	10:40 - 12:00	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 15:00	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	15:00 - 15:10	00h10	<b>សម្រាក</b>		
	15:10 - 16:30	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
ថ្ងៃទី៧ ១០ ១២/១១/១៩	07:30 - 09:30	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	09:30 - 09:40	00h10	<b>សម្រាក</b>		
	09:40 - 12:00	02h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 15:00	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	15:00 - 15:10	00h10	<b>សម្រាក</b>		
	15:10 - 16:30	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	

ថ្ងៃ	ម៉ោង	រយៈពេល	ចំណាត់ថ្នាក់	គ្រូបង្វឹកបង្វឹន	
ថ្ងៃទី៨ ៣១/១១/១៩	07:30 - 09:30	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	09:30 - 09:40	00h10	<b>សម្រាក</b>		
	09:40 - 12:00	02h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 15:00	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	15:00 - 15:10	00h10	<b>សម្រាក</b>		
	15:10 - 16:30	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
ថ្ងៃទី៩ ០១/១២/១៩	07:30 - 09:30	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	09:30 - 09:40	00h10	<b>សម្រាក</b>		
	09:40 - 12:00	02h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 15:00	02h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	15:00 - 15:10	00h10	<b>សម្រាក</b>		
	15:10 - 16:30	01h20	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
ថ្ងៃទី១០ ០២/១២/១៩	07:30 - 08:30	01h00	ការអនុវត្តការងារក្នុងប្រព័ន្ធទិន្នន័យ Oracle	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	08:30 - 08:40	00h10	<b>សម្រាក</b>		
	08:40 - 12:00	03h20	ដោះស្រាយបញ្ហាផ្សេងៗ (Hardware, Software, Network )	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 14:00	01h00	ការទំនាក់ទំនងជាមួយអ្នកប្រើប្រាស់កុំព្យូទ័រ និង IT Help Desk	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	14:00 - 14:10	00h10	<b>សម្រាក</b>		
	14:10 - 16:30	02h20	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
ថ្ងៃទី១១ ០៣/១២/១៩	07:30 - 12:00	04h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 16:30	03h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
ថ្ងៃទី១២ ០៤/១២/១៩	07:30 - 12:00	04h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 16:30	03h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងបង្ហាញ	គ្រូបង្ហាញ	
ថ្ងៃទី០៣ ៧ ២៥/១១/១៤	07:30 - 12:00	04h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 16:30	03h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
ថ្ងៃទី០៤ ៨ ២៦/១១/១៤	07:30 - 12:00	04h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 16:30	03h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
ថ្ងៃទី០៥ ៩ ២៧/១១/១៤	07:30 - 12:00	04h30	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13:00 - 14:50	01h50	អនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន	
	14:50 - 15:30	00h40	<b>សម្រាក ( សម្រាប់សិស្សធ្វើបំណើ )</b>		
	15:30 - 16:30	01h00	<b>កម្មវិធីបិទវគ្គ និងប្រកាសលទ្ធផល</b>	អេស៊ីណេដា ក្រុមនឹង សេនធីរ	

ត្រួតពិនិត្យដោយ  
**ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន**  
  
**គឹម សុពិសិ**

ភ្នំពេញ, ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤  
 រៀបចំដោយ  
  
**ជុន ប៊ុនធឿន**



# កាលវិភាគហ្វឹកហ្វឺនកម្មករនិយោជិតថ្មី

បុគ្គលិក : បុគ្គលិកផ្នែកអភិបាលកិច្ចវាស់

ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤

ថ្ងៃ	ម៉ោង	រយៈពេល	ចំណុចខ្លឹមសារ	គ្រូហ្វឹកហ្វឺន
ថ្ងៃទី១ ច ០៣/១១/១៤	07 : 30 - 08 : 00	00h30	ប្រកាសមើតកម្មវិធីហ្វឹកហ្វឺន	ប្រសាសន៍របស់អនុប្រធាននាយកប្រតិបត្តិ និងជា គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
	08 : 00 - 09 : 25	01h25	ការអភិវឌ្ឍជំនាញក្នុងការសិក្សា	អ្នកស្រី ហ៊ឺ រស្មី
	09 : 25 - 09 : 35	00h10	សម្រាក	
	09 : 35 - 11 : 00	01h25	សីលធម៌វិជ្ជាជីវៈ	លោក ម៉ែន សុផល
	11 : 00 - 12 : 00	01h00	ប្រវត្តិ អេស៊ីលីដា	អ្នកស្រី ជា ច័ន្ទលក្ខិណា
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 14 : 00	01h00	ធន្នៈ កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី	អ្នកស្រី សេក ភារីន
	14 : 00 - 15 : 00	01h00	ជំនាញក្នុងការប្រាស្រ័យទាក់ទង	លោក យាម សុភត្រា
	15 : 00 - 15 : 10	00h10	សម្រាក	
15 : 10 - 16 : 30	01h20	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស	
ថ្ងៃទី២ អ ០៤/១១/១៤	07 : 30 - 08 : 30	01h00	អាថ៌កំបាំងវិជ្ជាជីវៈ	ការិយាល័យលេខាធិការក្រុមហ៊ុន
	08 : 30 - 10 : 00	01h30	អត្ថបទការងារ និងកិច្ចសន្យាការងារ	ការិយាល័យនីតិកម្ម
	10 : 00 - 10 : 10	00h10	សម្រាក	
	10 : 10 - 12 : 00	01h50	ការធ្វើបណ្តឹង និងដោះស្រាយបញ្ហា	ការិយាល័យវិវាទ
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 14 : 30	01h30	គោលការណ៍ និងនីតិវិធីនៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ សម្រាប់ផ្សារហ៊ុន អេ អេស អេ ភីអិលស៊ី	អេស៊ីលីដាស៊ីឃ្យូវិធី
	14 : 30 - 14 : 40	00h10	សម្រាក	
14 : 40 - 15 : 30	00h50	មូលដ្ឋានគ្រឹះ ស្តីអំពីមេរោគអេដស៍ និងជំងឺអេដស៍	ការិយាល័យធនធានមនុស្ស	
15 : 30 - 16 : 30	01h00	គោលការណ៍ប្រតិបត្តិស្តីពី មរណសង្គ្រោះ	ការិយាល័យរដ្ឋបាល	
ថ្ងៃទី៣ អ ១១/១១/១៤	07 : 30 - 09 : 50	02h00	ផលិតផល និងសេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល
	09 : 50 - 10 : 00	00h10	សម្រាក	
	10 : 00 - 12 : 00	02h00	គោលការណ៍ប្រតិបត្តិ ស្តីពីការបម្រើ អតិថិជន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	ការិយាល័យទំនាក់ទំនងអតិថិជន
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 14 : 00	01h00	កំហុស និងការដាក់ទោសវិន័យ	ការិយាល័យធនធានមនុស្ស
	14 : 00 - 14 : 10	00h10	សម្រាក	
	14 : 10 - 15 : 10	01h00	តួនាទី និងភារកិច្ចកម្មករនិយោជិត	ការិយាល័យធនធានមនុស្ស
	15 : 10 - 16 : 30	01h20	គោលការណ៍បរិស្ថានសង្គមហានិភ័យបរិស្ថាន នៃស្ថាប័នធនាគារ	នាយកដ្ឋានគណនេយ្យ

ថ្ងៃ	ម៉ោង	រយៈពេល	ចំណងជើងបង្ហាញ	គ្រូបង្វឹកបង្វិន
ថ្ងៃទី៤ ០ ១២/១១/១៤	07 : 30 - 09 : 50	02h20	គោលការណ៍ និងនីតិវិធីប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទាន កេរ្តិ៍រកម្ម	ការិយាល័យប្រតិបត្តិ
	09 : 50 - 10 : 00	00h10	<b>សម្រាក</b>	
	10 : 00 - 11 : 00	01h00	របៀបមើលក្រដាសប្រាក់ក្លែងក្លាយ	នាយកដ្ឋានប្រតិបត្តិការ
	11 : 00 - 12 : 00	01h00	<b>សម្រាក ( សម្រាប់សិស្សធ្វើម៉ឺនឈឺរ )</b>	
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី៥ ១ ១៣/១១/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី៦ ២ ១៤/១១/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី៧ ៣ ១៥/១១/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី៨ ៤ ១៦/១១/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី៩ ៥ ១៧/១១/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី១០ ៦ ១៨/១១/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី១១ ៧ ១៩/១១/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
ថ្ងៃទី១២ ៨ ២០/១១/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
	<b>សម្រាកថ្ងៃត្រង់</b>			
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន




ថ្ងៃ	ម៉ោង	រយៈពេល	បំណងដើមបង្កើត	គ្រូបង្វឹកបង្វឹន	
ថ្ងៃទី១៣ ៣១ ២៥/១១/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
ថ្ងៃទី១៤ ៣១ ២៦/១១/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13 : 00 - 16 : 30	03h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
ថ្ងៃទី១៥ ៣១ ២៧/១១/១៤	07 : 30 - 12 : 00	04h30	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	<b>សម្រាកថ្ងៃត្រង់</b>				
	13 : 00 - 14 : 50	01h50	ការចុះអនុវត្តការងារជាក់ស្តែង	នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	
	14 : 50 - 15 : 30	00h40	<b>សម្រាក ( សម្រាប់សិស្សធ្វើបំណើ )</b>		
	15 : 30 - 16 : 30	01h00	<b>កម្មវិធីបិទវគ្គ និងប្រកាសលទ្ធផល</b>	អេស៊ីណិដា ក្រុមនីង សេនធីរ	

ត្រួតពិនិត្យដោយ  
ប្រធានផ្នែកគ្រូបង្វឹកបង្វឹនខាងក្រុង

  
ភីម សុពិសិ

ភ្នំពេញ, ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤

រៀបចំដោយ

  
ជុន ប៊ុនធឿន